

អង្គការ ការអប់រំ AHHA

**AHHA**  
Education  
CAMBODIA





សេចក្តីលម្អិតរបស់អង្គការយើង

ទស្សនៈវិស័យរបស់យើងគឺមនុស្សម្នាក់ៗ  
ដែលយើងអាចជួយគាត់បាន នឹងយល់អំពី  
គោលបំណងដែលគាត់បានកើតមកក្នុង  
លោកនេះ ហើយយើងមានឧបករណ៍ក៏ដូចជា  
កន្លែងសម្រាប់អភិវឌ្ឍសក្តានុពលរបស់គាត់  
ក្នុងវិធីសាស្ត្រមួយពិតប្រាកដនិងពេញលេ  
ញ។



# ការលើកឡើងអំពីបញ្ហា



ភាពក្រីក្រ

រស់ក្នុងកំរៃ  
៦០០០ក្នុង១  
ថ្ងៃ

ភាពមាន  
កម្រិតនៃ  
ហិរញ្ញវត្ថុ

ការបង់ថ្លៃ  
សិក្សាក្រៅ  
ក្របខណ្ឌ

ស្ថានភាពរាង  
កាយខ្សោយៈ  
មិនអាចសិក្សា  
បាន

ការប្រកួតប្រជែងនៃការអប់រំ

25% នៃសិស្ស  
បានចូលរៀន  
នៅអនុវិទ្យា  
ល័យ

គ្មានការអប់រំ  
ជាក់ស្តែងនិង  
ពេញលេញ

អត់មានគ្រូ  
ដែលមានលក្ខណៈគ្រប់គ្រាន់

មជ្ឈដ្ឋាន  
សិក្សាអន់ថយ

កាយសម្បទា  
/ អកប្បកិរិយា


មិនអាច  
គ្រប់គ្រងលើ  
ជីវិតបាន

ធ្លាក់ចូលទៅ  
ក្នុងបញ្ហា  
សង្គម

ឪពុកម្តាយមិន  
អាចអប់រំកូន  
បានល្អ

មិនអាចទប់ទល់  
និងការសិក្សាៈ  
ខ្វះការផ្ដោត  
អារម្មណ៍, ខ្សោយ  
IQ

## ដំណោះស្រាយ: កម្មវិធីការអប់រំទាំង 9





# កម្មវិធីសម្រាប់សិស្សសិក្សានិងស្នាក់នៅ



កម្មវិធីសម្រាប់សិស្សសិក្សានិងស្នាក់នៅរយៈ  
ពេល ២០ ថ្ងៃ



កម្មវិធីផ្គត់ផ្គង់



កម្មវិធីសម្រាប់ពេលវេលាសិក្សា  
៣ ថ្ងៃ



គម្រោងការកម្មវិធី

ឆមាសទី 1  
(4 ខែ)

វគ្គសិក្សាកម្រិតមូលដ្ឋាន

.....

បង្រៀនភាសាអង់គ្លេស វិទ្យាសាស្ត្រនៃជីវិត  
ជីវិតសង្គម ការងារជាក្រុម សីលធម៌ក្នុងការរស់  
នៅ បង្កើនទំនុកចិត្តនិងអត្តចរិត កុំព្យូទ័រ និង  
គណិតវិទ្យា

ឆមាសទី 2  
(4 ខែ)

វគ្គសិក្សាមូលដ្ឋានគ្រឹះ

.....

បង្រៀនភាសាអង់គ្លេសកម្រិតមធ្យម វិទ្យា  
សាស្ត្រនៃជីវិត បំណិនជីវិតកម្រិតដំបូង អភិវឌ្ឍ  
ទំនុកចិត្ត ជីវិតសហគមន៍ ការផ្ដោតអារម្មណ៍  
កុំព្យូទ័រ គណិតវិទ្យានិងចម្រៀង

ឆមាសទី 3  
(4 ខែ)

វគ្គបណ្តុះ  
បណ្តាលគ្រូ

.....

បង្រៀនភាសាអង់គ្លេសកម្រិតមធ្យម និងភាសាចិនកម្រិត  
ដំបូង បំណិនជីវិត ការគ្រប់គ្រងខ្លួនឯង ជីវិតសហគមន៍  
កុំព្យូទ័រ គណនេយ្យ ការហ្វឹកហ្វឺនគ្រូនិងការផ្ដោត  
អារម្មណ៍

ឆមាសទី 4  
(4 ខែ)

វគ្គសិក្សាសម្រាប់គរុសិស្ស

.....

បង្រៀនភាសាអង់គ្លេសកម្រិតខ្ពស់ បំណិនជីវិត ការ  
គ្រប់គ្រងខ្លួនឯង ការអភិវឌ្ឍន៍សហគមន៍ ការបម្រើសហ  
គមន៍ ការបង្រៀន កុំព្យូទ័រ គណនេយ្យនិង ជំនាញរដ្ឋ  
បាលមូលដ្ឋាន

ឆមាសទី 5  
(4 ខែ)

វគ្គសិក្សាជាន់ខ្ពស់

.....

បង្រៀនភាសាអង់គ្លេសកម្រិតខ្ពស់ កុំព្យូទ័រ ភាសាចិនកម្រិត  
មធ្យម បំណិនជីវិត ជំនាញជាន់ខ្ពស់( ជំនាញ វប្បធម៌ វិទ្យា  
ការស្វែងរកការងារ ការគ្រប់គ្រង និង គណនេយ្យ)



កម្មវិធីសម្រាប់សិស្សសិក្សានិងស្នាក់នៅវ័យៈពេល ២០

សមិទ្ធផល



11 សញ្ញាបត្រ៖

កម្មវិធីហ្វឹកហ្វឺនដ៍ទូលំទូលាយពេញលេញ

- អង់គ្លេសកម្រិត 1 & 2
- កុំព្យូទ័រកម្រិត 1 & 2
- សញ្ញាបត្រជាន់ខ្ពស់ចំនួន 6



អត្រាការងារខ្ពស់  
ចាប់ផ្តើមជាមួយកម្រៃខ្ពស់



មានលទ្ធផលជាវិជ្ជមានទៅលើគ្រួសារ សហគមន៍  
និងប្រទេសជាតិ



យុត្តិធម៌ និងជីវិតមានសីលធម៌




ជំនាញផ្នែកអត្តចរិត





ជាមួយកម្មវិធីផ្ទះទីពីរ  
សិស្សទទួលបាន៖

ផែនការគម្រោង



ចំណាយពេលតិចក្នុងការធ្វើដំណើរ

ទទួលបានការអប់រំពីប្រភេទ

វិន័យមានការរីកចម្រើន

អភិវឌ្ឍបំណិនជីវិត

ទទួលបានការណែនាំនិងគ្រួសារគ្រាន់យុវជន

សមិទ្ធផល

ការសិក្សានៅសាលាមានភាពប្រសើរ



ការនិយាយភាសាអង់គ្លេសនិងការសន្ទនា



កាត់បន្ថយអត្រាការឈប់ពីសាលា



មានសីលធម៌និងអត្តចរិតល្អ





កម្មវិធីសម្រាប់វិស្វកម្មកាលរយៈពេល៣ខែ



ជឿជាក់លើខ្លួនឯង



ការសិក្សានៅសាលាមានភាពប្រសើរ

សមិទ្ធផល



ការនិយាយភាសាអង់គ្លេសនិងការសន្ទនា



ការងារជាក្រុម និង ជំនាញសហគមន៍

ផែនការគម្រោង

កំឡុងពេលវិស្វកម្មការពិសាលារដ្ឋ  
[3 ខែ]

ការចុះឈ្មោះចាប់ពីអាយុ១២ឆ្នាំឡើងទៅ

សិស្សសាលា សិស្សសកលវិទ្យាល័យ  
បុគ្គលិកក្រុមហ៊ុន

កម្មវិធីសម្រាប់សិស្សសិក្សានិងស្នាក់នៅរយៈពេលខ្លី

ភាសា (អង់គ្លេស / ចិន)  
វិទ្យាសាស្ត្រនៃជីវិត  
ការអប់រំក្នុងសហគមន៍  
ការសហការណ៍និងការងារជាក្រុម  
សកម្មភាពដែលធ្វើអោយបាត់ភាពខ្មាស់អៀន  
ជំនាញអត្តចរិត  
ជំនាញកុំព្យូទ័រ

# កម្មវិធីដែលមិនតម្រូវឱ្យសិស្សសិក្សានិងស្នាក់នៅ



ថ្នាក់សិក្សាដែលបង់កម្រៃសិក្សាតិចតួច



ថ្នាក់សិក្សាដោយឥតគិតថ្លៃសម្រាប់កុមារប្រចាំថ្ងៃ



កម្មវិធីសិក្សាជាមួយដៃគូអភិវឌ្ឍន៍ប្រចាំថ្ងៃ

ថ្នាក់សិក្សាដែលបង់កម្រៃសិក្សាតិចតួច



សមិទ្ធផល

រឿងជាក់លើខ្លួនឯង

ការនិយាយភាសាអង់គ្លេសនិងការសន្ទនា

ភាសាអង់គ្លេសកម្រិត 1&2  
កុំព្យូទ័រកម្រិត 1&2

ផែនការគម្រោង

ម៉ោងសិក្សា៖  
.....  
ចន្ទ — សុក្រ  
1-3 ម៉ោងក្នុងមួយថ្ងៃ

មុខវិជ្ជា៖  
.....  
ភាសាអង់គ្លេស  
កុំព្យូទ័រ  
បំណិនជីវិត

ការចុះឈ្មោះ៖  
.....  
សិស្សសាលា សិស្សសកលវិទ្យាល័យ បុគ្គលិកក្រុម  
ហ៊ុន

ថ្នាក់សិក្សា៖  
.....  
ការទំនាក់ទំនងគ្នា  
សិស្សផ្ដោតអារម្មណ៍  
អនុវត្តន៍យ៉ាងខ្លាំងក្លា  
សប្បុរសភាព



ផែនការគម្រោង

ការចុះឈ្មោះ  
2-12 ឆ្នាំ

ចន្ទ - សុក្រ  
1-3 ម៉ោងក្នុងមួយថ្ងៃ

សកម្មភាព



រៀននិទាន



ចម្រៀង



សិប្បកម្ម



ការសម្តែង



ការលេង



សកម្មភាពក្រៅថ្នាក់រៀន



សីលធម៌និងអត្តចរិត



បណ្តុះបណ្តាលសង្គមពល



ជំនាញភាសា



គំនិតច្នៃប្រឌិត



សមិទ្ធផល





# កម្មវិធីសិក្សាជាមួយដៃគូអភិវឌ្ឍប្រចាំថ្ងៃ

## ទីតាំងដែលយើងបង្រៀន

### សមិទ្ធផល

វត្តអារាម



ការសិក្សាស្រាវជ្រាវ/ជម្រើសការងារ

មន្ទីរពេទ្យ



ការប្រាស្រ័យទាក់ទង

សាលារដ្ឋ



លទ្ធផលសិក្សាប្រសើរ

ពន្ធនាគារ



ឱកាសអនាគតប្រសើរ

## កម្មវិធីផ្ទេរជំនាញវិជ្ជាជីវៈ



កម្មវិធីសម្រាប់ពលរដ្ឋ



កម្មវិធីការងារនាំយកនូវបទពិសោធន៍អភិបាលកិច្ច



កម្មវិធីការផ្តល់ភាពជាដៃគូកម្មវិធី




## ផែនការគម្រោង

## ការយល់ដឹងពីសង្គម





បរិញ្ញាបត្រពីអង្គការវិទ្យាសាស្ត្រនិងការអភិវឌ្ឍន៍ការសិក្សាតាមរយៈការរៀនដោយការអនុវត្តផ្ទាល់។



បទពិសោធន៍ការងារនិងការហ្វឹកហាត់អន្តរជាតិ

មិត្តភក្តិអន្តរជាតិ  
ធ្វើការរួមគ្នា

បទពិសោធន៍ធ្វើដំណើរនិងការជិះយន្តហោះ

ប្រាស្រ័យទាក់ទងជាមួយមនុស្សក្នុងវប្បធម៌ផ្សេងៗគ្នា

ការរៀននិងគិត  
ដោយឯករាជ្យ

អភិវឌ្ឍសមត្ថភាពពេញលេញជាមនុស្ស



កម្មវិធីការផ្ទេរភាពជាអ្នកដឹកនាំ


ផែនការគម្រោង

ការចុះឈ្មោះ  
ពេលបញ្ចប់កម្មវិធីការនាំយកនូវ  
បទពិសោធន៍មកវិញ

គ្រប់គ្រងមជ្ឈមណ្ឌលនៅតាម  
ខេត្តក្រោមការត្រួតពិនិត្យពីថ្នាក់  
ដឹកនាំ

ផ្ទេរកម្មសិទ្ធិទៅឲ្យអ្នកគ្រប់គ្រង

ជីវិតក្នុងអង្គការនិងការបើកអង្គការ



គម្រោងថវិកាការធ្វើគណនេយ្យសម្រាប់  
មជ្ឈមណ្ឌល



ការគ្រប់គ្រងគម្រោងនិងថវិកា



ទំនាក់ទំនងជាមួយ  
អាជ្ញាធរនិងសហគមន៍



ការតាំងចិត្តលើការអប់រំនិងការអភិវឌ្ឍន៍



ការគិតពី  
យុទ្ធសាស្ត្រ  
និងជំនាញ



ការផ្តល់ប្រឹក្សា ដំបូន្មាននិងការហ្វឹកហ្វឺន





បានបង្រៀនសិស្សជាង  
**150,000**  
នាក់



បង្រៀនសិស្សជាង  
**10,000** នាក់ប្រចាំថ្ងៃ



**99%**  
នៃសិស្សបញ្ចប់ការសិក្សាទទួលបានការងារធ្វើ



កម្មវិធីផ្លាស់ប្តូរបទពិសោធន៍ សម្រាប់សិស្ស  
**200** នាក់នៅប្រទេស ម៉ាឡេស៊ី ឡាវ ថៃ ស៊ី  
ងហ្គាវ ឥណ្ឌា ទីម័រខាងកើតនិងកម្ពុជា



បានហ្វឹកហ្វឺនត្រួសាលា រដ្ឋចំនួន**400**នាក់



បង្រៀនភាសាអង់គ្លេសទៅសាលារដ្ឋចំនួន **30**



បង្កើត **150** មជ្ឈមណ្ឌលតាំងពីឆ្នាំ  
**2000**



បានធ្វើសកម្មភាពក្នុង **7** មជ្ឈមណ្ឌល  
ទូទាំងប្រទេស



អ្នកបញ្ចប់ការសិក្សាមានមុខតំណែងខ្ពស់

- 1 លិខិតសរសើរពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
- 2 លិខិតសរសើរពីឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា
- 3 លិខិតថ្លែងអំណរគុណពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា
- 4 លិខិតគាំទ្រពីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
- 5 លិខិតគាំទ្រពីអភិបាលក្រុងខណ្ឌមានជ័យ
- 6 លិខិតគាំទ្រពីនាយកនៃការិយាល័យអប់រំក្រុងរបស់ក្រសួង  
អប់រំ យុវជន និងកីឡា
- 7 លិខិតគាំទ្រពីនាយកនៃការិយាល័យអប់រំស្រុក របស់  
ក្រសួងអប់រំ យុវជន និងកីឡា



**លិខិតសរសើរនិងលិខិតគាំទ្រ**

**ពានរង្វាន់ថ្មើមប្រចាំឆ្នាំ**







កម្រងរូបភាពនានា





អង្គការ ការអប់រំ AHHA



[www.ahhaeducation.org](http://www.ahhaeducation.org)



+855 12 619 719 / +855 16 619 719



[cd.singh.ahhaeducation@gmail.com](mailto:cd.singh.ahhaeducation@gmail.com)



អាសយដ្ឋាន: ភូមិមិត្តភាព១ សង្កាត់  
ព្រៃកង្កែប ខណ្ឌច្បារអំពៅ  
រាជធានីភ្នំពេញ កម្ពុជា